

21. ឱ ព្រះវរបិតាអើយ

យើងអធិស្ឋានសុំឱ្យស្ត្រីជនជាតិជប៉ុនដែលកំពុងមានផ្ទៃពោះ ព្រមទាំងចិញ្ចឹមកូន

នឹងទទួលបានការផ្គត់ផ្គង់នូវអ្វីដែលពួកគេត្រូវការពីគ្រួសារ និងរដ្ឋាភិបាលរបស់ពួកគេ ហើយសូមអោយពួកគេបានលឺ និងទទួលយកដំណឹងល្អរបស់ទ្រង់ផងដែរ។ (ទំនុកដំកើង៧១:៦)

22. មានស្ត្រីម៉ុងហ្គោលីជាច្រើននាក់បានចាកចេញពីស្រុកកំណើត ដើម្បីទៅស្វែងរកការងារធ្វើនៅក្នុងទីក្រុងនានា។ ព្រះអម្ចាស់អើយ សូមផ្តល់ការងារល្អដល់ស្ត្រីទាំងនោះ

ហើយការពារពួកគេពីគ្រោះថ្នាក់នានាជាពិសេសពីថៅកែដែលគេធ្វើការ អោយផងដែរ។ (ទំនុកដំកើង២៣)

23. បិតាអើយ សូមប្រទានសន្តិភាព កម្លាំង និងការផ្គត់ផ្គង់ដល់ស្ត្រីនៅប្រទេសនេប៉ាល់ ដែលដើរតាមព្រះយេស៊ូវ។ ពួកគេមួយចំនួនត្រូវគេបៀតបៀន នឹងបណ្តេញចេញពីផ្ទះ ដោយសារស្វាមីដែលមិនមែនជាអ្នកជឿដល់ទ្រង់ទៀតផងដែរ។ (១ពេត្រុស៣:១៤)

24. ព្រះអម្ចាស់អើយ សូមពង្រឹង និងសម្រាលបន្ទុកដល់អ្នកម្តាយនៅលីវនៅប្រទេសហ្វីលីពីន ដែលត្រូវខិតខំធ្វើការដើម្បីផ្គត់ផ្គង់តម្រូវការកូនរបស់ពួកគេ។ សូមឱ្យ ពួកគេមានប្រាជ្ញាក្នុងការទូន្មាន និង ដឹកនាំកូនៗរបស់ពួកគេ។ (អេសាយ៤១:១០)

25. ព្រះអង្គអើយ យើងអធិស្ឋានសូមឱ្យទ្រង់បានកម្សាន្តចិត្តក្រុមគ្រួសារដែលបានបែកគ្នា យពីគ្នា នៅពេលដែលប្រទេសកូរ៉េបានបែងចែកជាពីរ។ សូមផ្តល់មធ្យោបាយដើម្បីឱ្យពួកគេបានត្រឡប់មកជួបជុំគ្នាឡើងវិញ មិនថាតាមរយៈការសរសេរសំបុត្រ រឺការជួបផ្ទាល់ក៏ដោយ។ (២កូរិនថូស១៣:១១)

26. ព្រះអម្ចាស់អើយ សូមប្រទានឱ្យស្ត្រីនៅក្នុងប្រទេសឥណ្ឌូនេស៊ីបំណងចិត្តដែលចង់មានជីវិត នៃការអធិស្ឋានដ៏មានអំណាចដែលមកពីទ្រង់។ ហើយក៏សូមអរព្រះគុណទ្រង់ដែលមានមនុស្សជាច្រើនបានចូលរួមនៅក្នុង បណ្តាញនៃការអធិស្ឋាន របស់កម្មវិធីស្ត្រីក្នុងក្តីសង្ឃឹម អំឡុងពេលកូវីដ១៩មានការរីករាលដាល។ (អេភេសូរ៦:១៨)

27. បិតាអើយ សូមបង្កើនសេចក្តីជំនឿរបស់ស្ត្រីជនជាតិខ្មែរ នៅពេលដែលពួកគេរៀននៅជាប់ ជាមួយសេចក្តីស្រឡាញ់របស់ទ្រង់ ហើយពឹងផ្អែកលើទ្រង់។ (ហេព្រើរ១១:៦)

28. ព្រះអម្ចាស់អើយ បង្កើនចំណូលនៃមូលនិធិនៅក្នុងប្រទេសឥណ្ឌូនេស៊ី ដើម្បីឱ្យក្រុមការងារអាចបង្កើតទំនាក់ទំនងដែលកាន់តែជិតស្និទ្ធជាមួយអ្នក ស្តាប់ និង ជួយពួកគេឱ្យមានការរីកចម្រើនក្នុងសេចក្តីជំនឿ និងចំណេះដឹងរបស់ពួកគេអំពីទ្រង់ផងដែរ។ (២ថែស្សាឡូនិច១:៣)

29. ព្រះអម្ចាស់អើយ យើងអធិស្ឋានសម្រាប់ការព្យាបាលដ៏ជ្រាលជ្រៅរបស់ទ្រង់ និង ការស្តារឡើងវិញនូវស្ត្រី និង ក្មេងស្រីជាច្រើនដែលត្រូវបានជួញដូរនៅក្នុងប្រទេសចិន។ សូមប្រទានដល់ពួកគេនូវអ្នកដឹកនាំដ៏ល្អដើម្បីបញ្ចប់អំពើជំរាបក្រក់ នេះផងដែរ។ (យេរេមា៣០:១៧)

30. ព្រះអង្គអើយ សូមប្រទានកម្លាំងដល់អ្នកម្តាយដែលមានជីវភាពខ្វះខាតនៅប្រទេសវៀតណាម ដែលក្នុងពេលតែមួយពួកគេត្រូវការមើលថែកូនតូចរបស់គេ ធ្វើការផ្ទះ ធ្វើម្ហូប និងចាំបាច់ត្រូវធ្វើការក្រៅផ្ទះ ដើម្បីចិញ្ចឹមគ្រួសារផងដែរ។ (អេសាយ៤០:៣១)

31. សូមឱ្យម្តាយនៅលីវនៅម៉ុងហ្គោលីបានសម្លឹងទៅរកទ្រង់ ក្នុងការដែលពួកគេត្រូវការ កម្លាំងនិងប្រាជ្ញា។ បិតាអើយ សូមលើកទឹកចិត្តពួកគេឱ្យផ្ទេររាល់ទាំងបន្ទុករបស់ពួកគេ ហើយស្វែងរកក្តីសង្ឃឹមរបស់ពួកគេដែលមាននៅក្នុងទ្រង់។ (ទំនុកដំកើង៥៥:២២)

후원안내
국민은행 851-01-0003-724 북방선교방송
최초 입금 후 사무실로 연락 주시기 바랍니다



ប្រតិទិនអធិស្ឋានចេញផ្សាយជារៀងរាល់ខែ ដែលមានជាង 100ភាសា និងមានអ្នកចូលរួមអធិស្ឋានជាង 65,000នាក់



2022. 08. **ការអធិស្ឋានសម្រាប់ស្ត្រីអាស៊ី**

ឥណ្ឌូនេស៊ីជាប្រទេសមួយក្នុងចំណោមប្រទេសទាំង ៥០ ដែលពិបាកក្នុងការដែលដើរតាមព្រះយេស៊ូវ។ ការផ្សព្វផ្សាយរបស់កម្មវិធីស្ត្រីក្នុងក្តីសង្ឃឹមបានអនុញ្ញាតឱ្យអ្នកស្តាប់បានឮពី ព្រះបន្ទូលរបស់ព្រះដោយមានសុវត្តិភាព។ សូមអធិស្ឋានសម្រាប់ស្ត្រីនៅក្នុងប្រទេសឥណ្ឌូនេស៊ី ដែលងាយរងគ្រោះដោយសារការជឿលើអបិយជំនឿផ្សេងៗ ស្ត្រីនៅប្រទេសនេប៉ាល់ដែលទទួលរងដោយអំពើពេស្យាចារ ការចាប់រំលោភ និង ការមានស្វាមីច្រើន ស្ត្រីនៅតំបន់ដាច់ស្រយាលនៃប្រទេសហ្វីលីពីនដែលទទួលរងនូវអំពើហិង្សាក្នុង គ្រួសារ និង វិបត្តិសេដ្ឋកិច្ច និង ស្ត្រីនៅកម្ពុជាដែលប្រឈមមុខនឹងអំពើហិង្សា មិនទទួលបានការអប់រំ និង ពិបាកក្នុងការស្វែងរកការងារធ្វើ។

TWR Korea 북방선교방송

서울특별시 관악구 양녕로 15, 월드빌딩 6층
전화 (02)886-5671 / 이메일 phkorea@twrk.or.kr

អធិស្ឋានសំរាប់.....

1. ព្រះអម្ចាស់អើយ
សូមផ្តល់ច្រវាក់ដែលរារាំងប្រជាជនជប៉ុនមិនអោយទទួលជឿទ្រង់។
សូមឲ្យគ្រីស្ទវិស័ទ្ធដែលនៅទីនោះចេញផ្សាយដំណឹងល្អដោយភាពក្លាហាន
ហើយសូមឲ្យព្រះវិញ្ញាណរបស់ទ្រង់បានធ្វើការក្នុងចិត្តមនុស្ស
ទាំងនោះអោយទទួលស្គាល់ការរស់ឡើងវិញ និង សេចក្តី
សង្គ្រោះរបស់ទ្រង់ផងដែរ។ (អេសាយ៥៥:៦-៧)

2. បិតាអើយ យើងសូមចូលមកដោយសេចក្តីអធិស្ឋាន
ដើម្បីសុំឱ្យទ្រង់បានផ្តល់ស្ថានីយ៍វិទ្យុ FM នៅគ្រប់ស្រុក
និងតំបន់នៅប្រទេសនេប៉ាល់ ដើម្បីអោយកម្មវិធីស្ត្រីក្នុងក្តីសង្ឃឹម
បានចាក់ផ្សាយផងដែរ ។ (ភីលីព័:៩)

3. ឪ ព្រះវរបិតាអើយ ទ្រង់បានត្រាស់ហៅយើងខ្ញុំជាកូនស្រីរបស់ទ្រង់ដើម្បី
ថ្វាយបង្គំ និង បម្រើទ្រង់។ សូមប្រទានពរដល់ស្ត្រីដែលគោរព
កោតខ្លាចព្រះនាមរបស់ទ្រង់ឲ្យចេញទៅបម្រើក្នុងព្រះនាមរបស់ទ្រង់។
(ទំនុកដំកើង១០០:២)

4. ព្រះវរបិតាអើយ
ទូលបង្គំអធិស្ឋានសូមឲ្យទ្រង់បញ្ជូនស្ត្រីដែលទ្រង់បានជ្រើសរើស
ឲ្យចេញទៅដើម្បីដឹកនាំពន្ធុកិច្ចស្ត្រីក្នុងក្តីសង្ឃឹមនៅប្រទេសម៉ុងហ្គោលី ចិន
តៃវ៉ាន់ និង ហុងកុងផងដែរ។ (យេរេមា 6:8)

5. ឪ ព្រះដ៏បរិសុទ្ធអើយ សូមធ្វើការនៅក្នុងចិត្ត
និងតាមរយៈអ្នកសរសេរអត្ថបទស្ត្រីក្នុងក្តីសង្ឃឹម អ្នកធ្វើបទបង្ហាញ និង
អ្នកដែលបានរួមចំណែកទាំងអស់នៅប្រទេសឥណ្ឌា។សូមអោយពួកគេបាន
ប្រើប្រាស់អំណោយទាន និងទេពកោសល្យរបស់ពួកគេ
ដើម្បីនាំស្ត្រីអោយឆ្ពោះទៅរកព្រះយេស៊ូវ។ (១ពេត្រុស៤:១០)

6. ព្រះអង្គអើយ សូមការពារយុវជនកម្ពុជា ពីជនដែលប្រើប្រាស់ពួកគេ
ដើម្បីលក់គ្រឿងញៀន។ សូមឲ្យសិស្សទាំងនេះយល់ថា គ្រឿងញៀននឹង
បំផ្លាញគំនិតនិងអនាគតរបស់ពួកគេ
ដូច្នេះសូមជួយពួកគេឱ្យពួកគេបានជ្រើសរើសយកការរត់ទៅលើការអប់រំរបស់
ពួកគេជំនួសវិញ។ (២ថែសាឡូនិច៣:៣)

7. ឪព្រះវរបិតាអើយ ការកើនឡើងនៃអំពើហឹង្សាផ្លូវកាយ ផ្លូវចិត្ត
និងផ្លូវភេទចំពោះស្ត្រីនៅប្រទេសឥណ្ឌូនេស៊ី
បានកើនឡើងខ្ពស់ក្នុងអំឡុងពេលនៃជំងឺរាតត្បាត COVID-19។
សូមអនុញ្ញាត និងដឹកនាំស្ត្រីទាំងនោះអោយបានស្វែងរកសេចក្តីសង្គ្រោះ
ការព្យាបាល និង សេចក្តីសង្ឃឹមដែលមាននៅក្នុងទ្រង់។ (២កូរិនថូស៩:៨)

8. យើងសូមសរសើរនិងលើកព្រះនាមទ្រង់ឡើង
សម្រាប់កម្មវិធីស្ត្រីក្នុងក្តីសង្ឃឹមដែលបានបកប្រែជាភាសាចិនកុកដី
ដែលបានចាក់ផ្សាយតាមរយៈវីឡា។
សូមឱ្យប្រជាជនចិនជាច្រើនបានស្តាប់កម្មវិធីទាំងនេះ
ហើយដាក់សេចក្តីជំនឿ និង ក្តីសង្ឃឹមរបស់ពួកគេទៅលើព្រះយេស៊ូវ។
(១កូរិនថូស១៥:៣)

9. ឪ ព្រះអម្ចាស់អើយ សូមការពារ និងព្យាបាលដួងចិត្តពួកស្ត្រីរៀនព្រម
1 ក្នុងចំណោម 3 នាក់ ដែលបានជួបប្រទះអំពើហឹង្សាផ្លូវកាយ ផ្លូវចិត្ត
និងផ្លូវភេទដោយស្វាមីរបស់ពួកគេ។ (ទំនុកដំកើង១០៧:១៩-២១)

**Phum Rong Chak, Sangkat Kok Kleang,
Khan Sen Sok, Phnom Penh**
(ភូមិរោងចក្រ សង្កាត់គោកក្លោង ខ័ណ្ឌសែនសុខរាជធានីភ្នំពេញ)
Tel: 092 60 60 51 /086 60 60 56

10. ព្រះអម្ចាស់អើយ យើងអធិស្ឋានសូមឱ្យទ្រង់ផ្តល់កម្លាំង និង
ការប្តេជ្ញាចិត្តដល់ស្ត្រីនៅក្នុងប្រទេសសិង្ហបុរី
ដែលពួកគេភាគច្រើនមានបញ្ហាក្នុងការគ្រប់គ្រងរវាងការងារ និង
ទំនួលខុសត្រូវចំពោះក្រុមគ្រួសាររបស់ពួកគេ។ (ទំនុកដំកើង២៨:៧)

11. ព្រះវរបិតាអើយ
សូមទ្រង់បានបំបែកបន្ទាយដីរឹងមាំនៃការសេពគ្រឿងស្រវឹងនៅក្នុងប្រទេសម៉ុង
ហ្គោលី។ សូមឲ្យអ្នកញៀនថ្នាំទាំងនោះបានមានសេរីភាព និង ស្វែងរក
ការងារធ្វើ ដើម្បីអោយពួកគេអាចធ្វើការ និងចិញ្ចឹមគ្រួសារ
របស់គេបានផងដែរ។ (ទំនុកដំកើង ១០៧:១៤)

12. ឪ ព្រះវរបិតាអើយ សូមការពារកុមារនៅប្រទេសជប៉ុនពីការភ័យខ្លាច
និងភាពឯកោក្នុងអំឡុងពេលដែលដំងើរខ្មែរបានរាតត្បាត។ សូមថែរក្សា
ពួកគេពីជំងឺនេះ ហើយបញ្ជូនបេសកជនអោយទៅទីនោះដើម្បីចែកចាយ
ដំណឹងល្អពីទ្រង់ដល់ពួកគេផងដែរ។ (ទំនុកដំកើង៩១:៦)

13. ព្រះជាម្ចាស់
ក្នុងការដើរក្រុមស្ត្រីក្នុងក្តីសង្ឃឹមធ្វើការបណ្តុះបណ្តាលផ្នែកអក្ខរកម្ម
សូមឲ្យអ្នកចូលរួមបានរៀនក្នុងការអានព្រះគម្ពីរ ការសរសេរ
និងផ្តល់ហត្ថលេខារបស់ពួកគេសម្រាប់គណនីធនាគារផងដែរ។ (រ៉ូម៣:១២)

14. បិតាអើយ ទ្រង់គឺជាគ្រូពេទ្យរបស់យើង
សូមព្យាបាលដួងចិត្តរបស់ស្ត្រីហ្វីលីពីនដែលបានគ្រោះដោយអំពើហឹង្សា។
សូមឱ្យពួកគេត្រូវបានគេឱ្យតម្លៃ គោរព
និងមានការផ្សះផ្សាឡើងវិញនៅក្នុងសហគមន៍របស់ពួកគេផងដែរ។
(ទំនុកដំកើង៥១:១៧)

15. ព្រះអម្ចាស់អើយ យើងអធិស្ឋានសម្រាប់ស្ត្រីកូរ៉េខាងជើង ចំនួន
25,000នាក់ ដែលបានរៀនសូត្រទៅកូរ៉េខាងត្បូង។
សូមឲ្យទាំងគោលនយោបាយ សុខុមាលភាពរបស់រដ្ឋាភិបាល និង
គ្រីស្ទវិស័ទ្ធបម្រើស្ត្រីទាំងនោះអោយបានល្អ។ (ទំនុកដំកើង១៤៦:៩)

16. ឪ ព្រះវរបិតាអើយ
សូមផ្លាស់ប្តូរជីវិតរបស់ស្ត្រីគ្រប់រូបបន្ទាប់ពីពួកគេបានមើលកម្មវិធី
ស្ត្រីក្នុងក្តីសង្ឃឹមនៅលើកញ្ចក់ទូរទស្សន៍ជាភាសា Oriya, Gujarati និង
Tamil ដែលបានចាប់ផ្តើមកាលពីខែមេសា ឆ្នាំ 2022 នេះ។
(2កូរិនថូស១3:18)

17.
ព្រះអើយសូមចម្រើនព្រះពរដល់ពន្ធុកិច្ចស្ត្រីក្នុងក្តីសង្ឃឹមរបស់អង្គការTWR
នៅកម្ពុជា។
សូមឱ្យស្ត្រីជាច្រើនបានលឺពីព្រះនាមរបស់ទ្រង់និងដើរតាមទ្រង់អ្នកតាមរយៈ
ម្សិរីដីនិងពន្ធុកិច្ចទាំងនេះផងដែរ។ (ទំនុកដំកើង២៥:៥)

18. ស្ត្រីឥណ្ឌូនេស៊ីរស់នៅក្នុងជីវភាពដែលខ្វះខាត
ពួកគេមិនទទួលបានការផ្គត់ផ្គង់សម្រាប់
ថែទាំសុខភាពអោយបានត្រឹមត្រូវឡើយ។
មនុស្សជាច្រើនប្រឈមមុខនឹងបញ្ហាសុខភាពធ្ងន់ធ្ងរដូចជា
មហារីកមាត់ស្បូន និងមហារីកស្នូដន់។ ឪ ព្រះវរបិតាអើយ
សូមទំនាក់ទំនងការផ្គត់ផ្គង់ និង
ការប្រោសឱ្យជាដល់ស្ត្រីដែលរងទុក្ខវេទនាទាំងនោះផង។ (យេរេមា១៧:១៤)

19. ឪ ព្រះវរបិតាអើយ
យើងសូមអធិស្ឋានសម្រាប់ការបញ្ចប់នៃគោលនយោបាយដែលបានកំណត់
ថាជនជាតិចិនអាចមានកូនតែ១ក្នុងមួយគ្រួសារ ការរំលូតកូន និង
ការសម្លាប់កូនស្រីដែលទើបនឹងកើត។ (ទំនុកដំកើង១៣៩:១៣-១៦)

20. បិតាអើយ មានកុមារក្រីក្រជាច្រើននៅប្រទេសវៀតណាមបាន
បញ្ឈប់ការសិក្សាដើម្បីធ្វើការរកប្រាក់ចំណូលជួយដល់គ្រួសាររបស់ពួកគេ។
ជំនួសអោយការទាំងអស់នេះសូមឲ្យកុមារទាំងនេះទទួលបានការអប់រំ
ល្អផងដែរ។ (ទំនុកដំកើង១០៧:៩)